

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 14 ខែមករា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងភ្នំពេញ, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយ ភ្លាមៗ

**ចៅហ្វាយក្រុងឡងប៊ិច លោក រ៉ូប៊ើត ហ្គារសៀ (Robert Garcia),
អ្នកគ្រប់គ្រងក្រុង លោក ថម ម៉ូឌីកា (Tom Modica) ,
ប្រធានមន្ទីរសុខាភិបាល និងសេវាមនុស្ស ទទួលចាក់ថ្នាំបង្ការ
COVID-19 លោកវេជ្ជ ខូឡូភី (Kelly Colopy) ។**

**ការវិធីចាក់ថ្នាំបង្ការ របស់ពួកគេ ចាប់ផ្តើមដំណាក់កាល 1B ដែលរួមមាន
បុគ្គលិកសំខាន់ៗមួយចំនួនរបស់ក្រុង, មនុស្សចាស់, ពលករក្នុងវិស័យចំណីអាហារ
និងនិយោជិត ក្នុងវិស័យអប់រំ ។**

ទីក្រុងឡងប៊ិច, រដ្ឋ CA - ថ្ងៃនេះ លោក រ៉ូប៊ើត ហ្គារសៀ (Robert Garcia) ដែលជាចៅហ្វាយក្រុង
ឡងប៊ិច, លោក ថម ម៉ូឌីកា (Tom Modica) ដែលជាអ្នកគ្រប់គ្រងក្រុង, លោក វេជ្ជ ខូឡូភី
(Kelly Colopy) ជាប្រធានមន្ទីរសុខាភិបាល និងសេវាមនុស្ស (នាយកដ្ឋានសុខាភិបាល) រួម
ជាមួយនិយោជិតផ្សេងទៀត ដែលជាបុគ្គលចាំបាច់ ចំពោះកិច្ចខិតខំ ក្នុងការឆ្លើយតបទៅនឹង
ករណីអាសន្ន COVID-19 ដោយសារ បានចាក់ថ្នាំបង្ការ COVID-19 ។

លោក រ៉ូប៊ើត ហ្គារសៀ (Robert Garcia) ជាចៅហ្វាយក្រុង បាននិយាយថា «ខ្ញុំមិនអាចបរិយាយឱ្យ
អស់សេចក្តី ពិសារៈសំខាន់ នៃការចាក់ថ្នាំបង្ការប្រឆាំង COVID-19 បាននោះទេ» ។ «ខ្ញុំសូមថ្លែង
អំណរគុណ ដែលបុគ្គលិកសុខាភិបាលសំខាន់ៗ និងមនុស្សវ័យចាស់ ប្រមាណ 15,000 នាក់ បាន
ចាក់ថ្នាំបង្ការរួចហើយ ។ វាមានសុវត្ថិភាព និងមានសារៈសំខាន់ សម្រាប់ឱ្យអ្នកទាំងអស់គ្នា អាច
ចាក់បាន ។»

ចៅហ្វាយក្រុង អ្នកគ្រប់គ្រងក្រុង និងប្រធាននាយកដ្ឋានសុខាភិបាល ចូលរួមចំណែក ក្នុង
ដំណាក់កាល 1B ដែលរួមមាន បុគ្គលិកក្រុង ដែលចាំបាច់ សម្រាប់ការងារឆ្លើយតបនឹងជំងឺឆ្លង
រាតត្បាតជាសកល និង អ្នកឆ្លើយតបនឹងករណីអាសន្ន ។ វាក៏រួមមាន និយោជិត មកពី
មជ្ឈមណ្ឌលគ្រឿងមលក្ខណៈ ចំពោះគ្រោះមហន្តរាយ និងការផ្សព្វផ្សាយអំពីករណីអាសន្ន រួមទាំង
ប្រតិបត្តិករបណ្តាញ 911; និយោជិតនាយកដ្ឋាននគរបាលឡងប៊ិច; សមាជិកក្រុមប្រឹក្សាក្រុង;
បុគ្គលិកមជ្ឈមណ្ឌលប្រតិបត្តិការពេលមានអាសន្ន របស់សាលាក្រុង; និងអ្នកផ្សេងៗ ទៀត ដែល
ពាក់ព័ន្ធនឹង កិច្ចការបន្ត នៃការឆ្លើយតប នឹងជំងឺឆ្លងរាតត្បាតជាសកល និងប្រតិបត្តិការ
ពេលមានអាសន្ន របស់រដ្ឋាភិបាល ។

ដំណាក់កាល 1B ក៏រួមមាន មនុស្សធំ មានអាយុ 65 ឆ្នាំ ឬ ច្រើនជាងនេះ ដែលនឹងត្រូវចាក់ថ្នាំ
បង្ការ ដោយចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី 16 ខែមករា; និយោជិតក្នុងវិស័យចំណីអាហារ ដែលនឹងត្រូវ
ចាក់ថ្នាំបង្ការ ដោយចាប់ផ្តើម នៅថ្ងៃអង្គារ ទី 19 ខែមករា; និង និយោជិតក្នុងវិស័យអប់រំ ដែល

នឹងត្រូវចាក់ថ្នាំបង្ការ ដោយចាប់ផ្តើម នៅសប្តាហ៍ នៃថ្ងៃទី 25 ខែមករា ។ ចំណុចជាក់លាក់ថែមទៀត ពាក់ព័ន្ធនឹង បុគ្គលិកវិស័យចំណីអាហារ និងបុគ្គលិកវិស័យអប់រំ នឹងមានផ្តល់ជូន ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ទៀត ។

កន្លងមក ទីក្រុងឡងប៊ិចមានតម្រូវការ យ៉ាងខ្ពស់ លើការចាក់ថ្នាំបង្ការ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព ។ ទីក្រុងក៏មាន ទំព័រព័ត៌មានថ្នាំបង្ការ យ៉ាងច្បាស់លាស់ សម្រាប់អ្នកមានចម្ងល់ផងដែរ ។

វេជ្ជបណ្ឌិត ខូឡូកូ (Kelly Colopy) ជាប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា «យើងខ្ញុំដឹងថា អ្នកខ្លះគាត់មានកិច្ចការ អំពីថ្នាំបង្ការ ។ ថ្នាំបង្ការទាំងនេះ ត្រូវបានបង្កើតឡើង និងឆ្លងកាត់ ការវាយតម្លៃ យ៉ាងប្រុងប្រយ័ត្ន តាមរយៈការសាកល្បង លក្ខណៈគ្លីនិក និងនៅកម្រិតរដ្ឋ ជាច្រើនលើកច្រើនសារ ដើម្បីធានាឱ្យមាន សុវត្ថិភាព និងប្រសិទ្ធភាព ។» «ថ្នាំបង្ការ មានសារៈសំខាន់ណាស់ ។ ពេលមនុស្សកាន់តែច្រើនឡើង ទទួលបានថ្នាំបង្ការ នោះយើងនឹងអាចបើកសាលារៀន ទឹកនៃឆោរពបូជា និងសេដ្ឋកិច្ច របស់យើង ឡើងវិញ ឱ្យបានពេញលេញ បានកាន់តែឆាប់ដែរ ។

ការឆ្លងរោគរាតត្បាត ជាសាកល នៅបន្តធ្វើឱ្យមានមនុស្សធ្លាក់ខ្លួនឈឺ និងស្លាប់បាត់បង់ជីវិត ៖ មនុស្សជាង 500 នាក់ នៅទីក្រុងឡងប៊ិច បានស្លាប់ ដោយសារវីរុសនេះ ។ ជាការសំខាន់ ត្រូវបន្តពាក់ម៉ាស់ អនុវត្តការរក្សាគម្លាតរាងកាយ លាងសម្អាតដៃឱ្យបានញឹកញាប់ និងព្យាយាមកុំជួបជុំមនុស្សច្រើន ដើម្បីកាត់បន្ថយការរីករាលដាលវីរុស រហូតទាល់តែមានមនុស្សគ្រប់គ្រាន់ បានចាក់ថ្នាំបង្ការ ដើម្បីធ្វើឱ្យមានភាពសុវត្ថិភាពសហគមន៍ ។

នាយដ្ឋានសុខាភិបាលកំពុងចាត់ចែងដំណើរការបែងចែកថ្នាំបង្ការ អនុលោមតាមការណែនាំ ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) និង រដ្ឋ ហើយបានធ្វើការ យ៉ាងជិតស្និទ្ធ ជាមួយមន្ទីរពេទ្យតាមតំបន់ ដើម្បីជំរុញល្បឿនចែកចាយនេះ ។

ការចាក់ថ្នាំបង្ការ ជូនសាធារណជនទូទៅ ត្រូវបានរំពឹងថា នឹងធ្វើឡើង នៅដើមរដូវក្តៅ ឆ្នាំ 2021 ។

COVID-19 នៅបន្តឆ្លង ក្នុងទីក្រុងឡងប៊ិច ហើយអ្នកដែលមានរោគសញ្ញា ឬ បានប្រទះ នឹងវីរុសនេះ ត្រូវបានលើកទឹកចិត្ត ឱ្យទៅធ្វើតេស្ត ។ ការធ្វើតេស្ត អាចត្រូវបានកំណត់កាលវិភាគ [តាមអ៊ិនធឺណែត](#) ឬដោយទូរសព្ទ ទៅបណ្តាញព័ត៌មានក្រុង លេខ 562.570.INFO (4636) នៅចន្លោះម៉ោង 9 ព្រឹក និង 5 ល្ងាច ក្នុងថ្ងៃធ្វើការ ។ ត្រូវមានការណាត់ជួប ហើយការណាត់ជួបនេះ អាចធ្វើទៅបាន រហូតដល់បីថ្ងៃ ជាមុន ។

គិតត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋឡងប៊ិច ចំនួន 42,281 នាក់ បានធ្វើតេស្តរក COVID-19 ឃើញលទ្ធផលវិជ្ជមាន ។ ប្រជាពលរដ្ឋ ប្រមាណ 28,594 នាក់ បានជាសះស្បើយ និង 506 នាក់ បានស្លាប់ ដោយសារវីរុសនេះ ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ long-beach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

###